

របៀបភ្ជាប់គណនីធនាគារ ហត្ថា ទៅបាគង

ជាមួយការធ្វើបច្ចុប្បន្នភាពចុងក្រោយនៃ បាគង ឥឡូវនេះអ្នកអាចភ្ជាប់គណនីសន្សំ ហត្ថា ឬក៏ភ្ជាប់ជាគណនីសន្សំធនាគារក្នុងស្រុកផ្សេងទៀត ចូលទៅក្នុង បាគង ហើយអាចធ្វើប្រតិបត្តិការដូចជា ផ្ទេរប្រាក់ពីគណនីសន្សំរបស់អ្នកទៅកាន់គណនី បាគង ផ្ទាល់របស់អ្នក ពិនិត្យមើលសមតុល្យទឹកប្រាក់ ត្រួតពិនិត្យមើលប្រវត្តិនៃប្រតិបត្តិការដែលកើតមានឡើងរវាងគណនីសន្សំ និងគណនី បាគង ហើយ មោឃៈភាពគណនីសន្សំ។ល។

០១. ចូលកម្មវិធី Hattha Mobile និងបង្កើតកូដ PIN បាគង

១. ចូល Hattha Mobile

២. រួចសូមចុចលើសញ្ញាត្រូវបី  ខាងឆ្វេងនៃទំព័រដើម


៣. ជ្រើសរើសពាក្យ “ការកំណត់”


៤. ជ្រើសរើសយកពាក្យ “ភ្ជាប់គណនីជាមួយ បាគង”

៥. ជ្រើសរើស គណនីដើម្បីភ្ជាប់ទៅ បាគង

៦. បញ្ចូលលេខកូដសម្ងាត់របស់ Hattha Mobile

៧. Hattha Mobile នឹងបង្កើតឈ្មោះអ្នកប្រើប្រាស់ និងលេខកូដ សម្រាប់ចូល បាគង






០២. ភ្ជាប់គណនី ហត្ថា ចូលទៅ បាតង

១. បើកបាតង ហើយចូលទៅក្នុងគណនីបាតង
២. ចុចលើពាក្យ “បន្ថែមគណនី” នៅទំព័រដើម
៣. ជ្រើសរើស “ធនាគារ ហត្ថា ម.ក”
៤. បញ្ចូលលេខគណនីដែលភ្ជាប់ជាមួយធនាគារ ហត្ថា នៅក្នុងប្រអប់ពាក្យ “ឈ្មោះ” ហើយបញ្ចូលលេខកូដក្នុងប្រអប់ពាក្យ “លេខកូដ” ដែលបានបង្កើតពីហត្ថាម៉ូប៊ែល
៥. បញ្ចូលលេខកូដដែលបានធ្វើទៅកាន់លេខទូរស័ព្ទរបស់អ្នក
៦. បន្ទាប់ពីភ្ជាប់គណនី ហត្ថា ទៅកាន់ បាតង អ្នកអាចចុចត្រួតពិនិត្យនៅសមតុល្យសាច់ប្រាក់គណនីសន្សំរបស់អ្នក ហើយនឹងការដាក់លុយទៅក្នុងគណនី បាតង។


1:34

Enter your pin-code


1 2 3
4 5 6
7 8 9
0




5:01




5:06



8:57



4:00



5